



## ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

នគរបាល

រាជធានីភ្នំពេញ  
លេខ៖ ៧៧៧៧.៨៩៨៨៨៨

អគ្គន៍យុត្តិ

ស្ថិតិ

នាមខ្លួន និត្យជាអនុប័ណ្ណដែលការិត្យាគ់លាក់សិក្សាមុខងារ និងការងារ

### រាជធានីភ្នំពេញ

- ធនធានីព្រំដែនដូន នៃព្រះរាជាណាចក្រកម្ពុជា
- ធនធានីព្រំដែនក្រឹត្យលេខ ៩៧/រកន/០៥០៨/១០៥៥ ចុះថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០០៩ ស្តិតិការកំសងកំរើ
- ធនធានីព្រំដែនក្រឹត្យលេខ ០៩/នស/៩៩ ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើប្រាប់ ស្តិតិការឯក្រាមបំផុត និងការប្រព័ន្ធដែល នៅក្នុង ធនធានីព្រំដែនដូន
- ធនធានីព្រំដែនក្រឹត្យលេខ ០៩/នស/៩៩ ចុះថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើប្រាប់ ស្តិតិការឯក្រាមបំផុត និងការប្រព័ន្ធដែល នៅក្នុង ធនធានីព្រំដែនដូន
- ធនធានីព្រំដែនក្រឹត្យលេខ ៩៧/នស/០៣០៨/៣៩៦ ចុះថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០០៩ ស្តិតិការការណ៍រូប និងការបង្កើត និងការជាក់ឱ្យដំណើរការិត្យាកំណារប្រតិបត្តិការពិសេស
- ធនធានីព្រំដែនក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៩ ស្តិតិការបង្កើតគណៈកម្មាធិការជាតិ បណ្តុះបណ្តាល
- ធនធានីព្រំដែនក្រឹត្យលេខ ៩៩០ អនក្រ.នគ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៩ ស្តិតិការបង្កើតគណៈកម្មាធិការជាតិបណ្តុះបណ្តាល
- ធនធានីព្រំដែនក្រឹត្យលេខ ៩៩០ អនក្រ.នគ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៩ ស្តិតិការបង្កើតគណៈកម្មាធិការជាតិបណ្តុះបណ្តាល
- ធនធានីព្រំដែនក្រឹត្យលេខ ៩៩០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០០៩ ស្តិតិការកំសម្រួលមារា ២ នៃ អនក្រក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៩ ស្តិតិការបង្កើតគណៈកម្មាធិការជាតិបណ្តុះបណ្តាល
- តាមសំណើរបស់ប្រធានក្រុមប្រើក្រារកំណែប្រជុំដូចជាបាល

### ចំណែក ១

#### ចំណែកអនុញ្ញាត

ចង្វារ ១.០

ត្រូវបានបង្កើត និងដាក់ឱ្យដំណើរការទីភ្នាក់នារជាតិមុខរបរ និងការងារ សរសេរកាត់ជាប្រព័ន្ធឌានីភ្នាក់នារប្រព័ន្ធផ្លូវការពិនិត្យការពិនេយោះ ដើម្បីស្វែងរកការងារជាតិមុខរបរ និងបង្កើតបណ្តុះបណ្តុះបច្ចេកទេស និងវិធីដៃវិចាស់ជាតិមុខរបរ ដើម្បីសម្របសម្រួល និងផ្តល់ព័ត៌មានពាក់ព័ន្ធទៅនិងជិត្យការការងារ នៅត្រេវរដ្ឋបាលប្រកបដូចគ្នា ឱ្យដំណើរការបានល្អប្រចើរ។

ចង្វារ ២.០

ខ.ឌ.ន. ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីកំណត់ការផ្តល់សេវាទៅតិមានិជ្ជការការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់និកាសិរីអ្នកសេងរកការងារ និយាយជិត និយាយជក និងអ្នកផ្តល់ការបណ្តុះបណ្តុះបណ្តាលជំនាញ មានលទ្ធភាពទទួលបានព័តិមានពិន្ទាទៅពិត្យទៅមក។

### ចំណែក ២

#### ចំណែកអនុញ្ញាត នូវការ និងការងារ

ចង្វារ ៣.០

ខ.ឌ.ន. មានតូនាទី និងការកិច្ចម្មោង១ ដូចខាងក្រោម :

- សម្របសម្រួល និងរៀបចំឱ្យមានសេវាទៅតិមានការងារ មុខរបរ និងការអប់រំបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិធីដៃវិចាស់
- ផ្តល់សេវាទៅតិមានឱ្យអ្នករកការងារ និយាយជិត និយាយជក អ្នកផ្តល់ការបណ្តុះបណ្តាលជំនាញ និងសារណាងន មានលទ្ធភាពទទួលបានព័តិមានពិន្ទាទៅពិត្យទៅមក ប្រកបដោយប្រសិទ្ធភាពក្នុងរូបភាព ព័តិមានជាលក្ខណៈចំហេ និងបង្កើតការងារជាតិការពិន្ទាទៅប្រព័ន្ធដូចមិនមានរយៈការផ្តល់ផ្តល់រាយ និងកម្មវិធី នាការបស់ទីភ្នាក់នារជាតិមុខរបរ និងការងារ
- សិក្សាប្រាសារ និងអភិវឌ្ឍប្រព័ន្ធទៅតិមានិជ្ជការការងារ គួរបាយប្រព័ន្ធនឹងការវិភ្លើវិនិយោគ និងកិច្ច សង្គម នាថែលបច្ចុប្បន្ន និងទៅអនាគត

- ជូនរួមដែលផ្តល់នូវការងារ មុខរបរ និងជំនាញបញ្ជីកន្លែស និងវិធាន់ដើរ: តាមរយៈរបៀបព័ត៌មាន គណៈកម្មាធិការដាក់បណ្តុះបណ្តាល និងតាមចំណែកបញ្ជីផ្តល់នូវការងារ និងអង្គភាពដីរដូចជា ដែលបញ្ជូនការកំណត់របៀបរកបង្កើត និងការងារដាក់បណ្តុះបណ្តាល គណៈកម្មាធិការដាក់បណ្តុះបណ្តាល
- ធ្វើសហប្រតិបត្តិការ សម្របសម្បូលជាមួយក្រសួង ស្ថាប័ន ដែនកុមករិវិញ្ញន៍ និងអង្គភាពដីរដូចជា ដែលបញ្ជូនការកំណត់របៀបរកបង្កើត និងការងារដាក់បណ្តុះបណ្តាល
- ផ្តល់ទិន្នន័យជាកំណត់តិមានការងារ ដើម្បីជាមួលដ្ឋានក្នុងការងារដីរដូចជាពេទ្យនិងការបោះឆ្នោត និងទិន្នន័យការងារដែលត្រួតពិនិត្យ បើយឱ្យការសម្រេច ឡាយក្នុងការងារដែលបានបង្កើតឡើង សម្រាប់ការពេញលេញការងារដែលបានបង្កើតឡើង និងការងារដែលបានបង្កើតឡើង និង
- បំពេញការកិច្ចដោយរួចរាល់ តាមការកំណត់របៀបរកបង្កើត គណៈកម្មាធិការដាក់បណ្តុះបណ្តាល ។

#### ចារ្យា ៤..

សិទ្ធិ និងការទទួលខុសត្រូវរបស់ប្រធាន ន.ច.ខ.ន. ត្រូវកំណត់ឯក្រារជាលើសរើបុគ្គលិក និងការបោះឆ្នោត និងកិច្ចសង្គ្រោះប្រជាធិបតេយ្យ និងការបោះឆ្នោត និងកិច្ចសង្គ្រោះប្រជាធិបតេយ្យ ។

នៅក្នុងឯក្រារបោះឆ្នោត និងកិច្ចសង្គ្រោះប្រជាធិបតេយ្យ ជាខ្លួន និងកិច្ចសង្គ្រោះប្រជាធិបតេយ្យ ។

#### ចារ្យា ៥..

ន.ច.ខ.ន. ត្រូវដើរការ និងប្រចាំឆ្នាំដោយប្រធានមួយរូប ដែលមានប៉ាន់ៗស្តីអគ្គនាយក និងអមដោយ អនុប្រធានមួយចំនួន ដែលមានប៉ាន់ៗស្តីអគ្គនាយករារនាមការចាំបាច់ ។

ប្រធាន ន.ច.ខ.ន. ត្រូវទទួលខុសត្រូវការងាររូបចំដើរការ និងការប្រចាំឆ្នាំទីន្នូរដោយប្រតិបត្តិការ ពិសេសរបស់ខ្លួន ចំពោះគណៈកម្មាធិការដាក់បណ្តុះបណ្តាល ។

ប្រធាន ន.ច.ខ.ន. ត្រូវទិន្នន័យការងារណ៍លទ្ធផល និងជំណើរការការងារដូចជាកណៈកម្មាធិការដាក់បណ្តុះបណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិធាន់ដើរ: ។

ចិត្តអនុវត្ត ៣

នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០០៩

#### ចារ្យា ៦..

ន.ច.ខ.ន. មានបុណ្យដោក តាមរចនាសម្ព័ន្ធដូចខាងក្រោម :

- ដែករង្វេបាន និងបិរញ្ញាណ

- ដំឡើងដែលការ និងសហប្រតិបត្តិការ
- ដំឡើកគ្រប់គ្រងប្រព័ន្ធផីមាន និង
- ដំឡើកប្រមូល និងជួញចុះរាយពីមាន។

ដំឡើកនីមួយា ត្រូវដឹកនាំ និងគ្រប់គ្រងដោយប្រធានមួយរូប ដែលមានប៉ាន់ៗដើម្បីប្រធាននាយកដ្ឋាន និងអមដោយអនុប្រធានមួយចំនួន ដែលមានប៉ាន់ៗដើម្បីអនុប្រធាននាយកដ្ឋានតាមការចំណាំ។

### ចារ្យតា ៣.~

ដំឡើកនីមួយា ត្រូវបែងចែងក្រុមការងារ ការកំណត់ត្ថ្ទនាទី ការកិច្ច និងការទទួលខុសត្រូវ ព្រមទាំងការចាត់តានំប្រធានក្រម ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់ប្រធាន ន.គ.ន.ន.។

### ចារ្យតា ៤.~

ន.គ.ន.ន. អាចបង្កើតមជ្ជមណ្ឌលការងារ ដែលសរសរកាត់ជាន់ "ម.ក." នៅតាមទីកន្លែងណាមួយសម្រាប់តាមលទ្ធភាពជាក់ស្នើសុំ និងតាមការចំណាំ។

ម.ក.ត្រូវដឹកនាំ និងគ្រប់គ្រងដោយប្រធានមួយរូប ការកំណត់ត្ថ្ទនាទី ការកិច្ច និងការទទួលខុសត្រូវបស់ម.ក. ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់ប្រធាន ន.គ.ន.ន.។

### ចារ្យតា ៥.~

ដំឡើកដ្ឋាន និងហិរញ្ញវត្ថុ មានការកិច្ចចម្លៃង។ ដូចតទៅ :

- ចាត់ចែងចកចាយ និងគ្រប់គ្រងកសារដ្ឋាន
- ធានាប្រសិទ្ធភាព សុវត្ថិភាពដ្ឋាន និងគ្រប់គ្រងការងារ
- គ្រប់គ្រងចំណួល និងចំណាយ
- គ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ ឬបច្ចេកវិទ្យាលេកអូ ប្រាក់ក្រោម របបខេត្តុអគាល់យោបាយ រាយក្រឱ្យដើម្បីប្រើប្រាស់ ឬ សិក្សាកំណើនជាតិមុខរបរ និងការងារ
- ឯកសារ និងសិក្សាកំណើនជាតិមុខរបរ និងការងារ
- ធ្វើបាយការណ៍ការងារ និងកំណត់ហេតុផ្សេងៗរបស់ដោកនាំ
- ឯកសារ និងសិក្សាកំណើនជាតិមុខរបរ និងការងារជាប្រចាំ និងបុកសរបចាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ

- ប្រមូលដ្ឋីព្រមទាំងការនាំនាម លើកតារម្មានស្ថិស្សជីវាជាតិ និងដែកអភិវឌ្ឍន៍ និងតាមដានវំណិកពីការប្រតិបត្តិតាមដ្ឋាននីមួយា
- ផ្តល់ជូន និងគ្រប់គ្រងមុលដ្ឋានសំរាប់បរិការីត្រូវកំណានជាតិមុខរបរ និងការងារ និងអនុការពិភាក្សាមុខរបរ
- គ្រប់គ្រងអចលនម្រោញ មិនមែនសំរាប់ និងបញ្ចីសារពិភាក្សា
- ទទួលអនុវត្តការកិច្ចដោយឯកសារដែលប្រចាប់និត្តការងារជាតិមុខរបរ និងការងារប្រព័ន្ធដូន ។

## ចារ្យការ ១០.~

ផ្តួចផែនការ និងសហប្រតិបត្តិការ មានការកិច្ចម្មោង១ ដូចខាងក្រោម :

- ប្រមូល រួចប៉ុន្មោះ កិច្ចការ និងការងារទូទៅដែលបានពិត៌ម្ភបានការងារទូទៅនៅពីគ្រប់អនុការពាក់ព័ន្ធ ដើម្បី កំណត់កម្មវិធីសកម្មភាព និងធ្វើការដែនការ
- ធ្វើផែនការសកម្មភាពការងារ និងការម្មានជីវាជាតិ មិនមែនសំរាប់បរិការីត្រូវកំណានជាតិមុខរបរ និងការងារ
- ធ្វើទំនាក់ទំនង សម្របសម្រួល និងសហប្រតិបត្តិការក្នុង និងក្រោមប្រព័ន្ធដែលដោយសារជាមួយផ្តួចផែនការ
- រួចប៉ុន្មោះ កិច្ចការ និងដំណឹងការរាល់កិច្ចប្រជុំ និងជំនួយបានការក្រោមឯកសារដែលជីវិត និងការងារ
- រួចប៉ុន្មោះ កិច្ចការ និងការងារជាតិមុខរបរ និងការងារជាមួយក្រសួង ស្ថាប័ន អនុការ និងបណ្តាប្រព័ន្ធដោយការងារ
- រួចប៉ុន្មោះ កិច្ចការ និងការងារជាតិមុខរបរ និងការងារជាមួយអនុការ ស្ថាប័នជាតិ អនុរដ្ឋាធិការ
- ពិនិត្យ តាមដាន និងវាយតម្លៃទាំងបីមាត្រា និងគុណភាពការងារតាមជំនាញនីមួយៗ ដែលសម្រេចបាន
- ធ្វើបាយការណ៍ប្រចាំខែ ត្រីមាស ដីមាស និងប្រចាំឆ្នាំដែលជីត្រូវកំណានជាតិមុខរបរ និងការងារ
- ទទួលអនុវត្តការកិច្ចដោយឯកសារដែលប្រចាប់និត្តការងារជាតិមុខរបរ និងការងារប្រព័ន្ធដូន ។

## ចារ្យការ ១១.~

ផ្តួចក្រប់គ្រប់ប្រព័ន្ធផីមាស មានការកិច្ចម្មោង១ ដូចខាងក្រោម :

- បង្កើត រចនា និងអភិវឌ្ឍន៍កោហណ៍ព័រ
- រួចប៉ុន្មោះ កិច្ចការ និងការងារជាតិមុខរបរ និងបណ្តាប្រព័ន្ធដែលជីវិត
- ធ្វើបង្កើតប្រព័ន្ធដែលជីវិត និងការងារជាតិមុខរបរ និងការងារជាតិមុខរបរ និងការងារប្រព័ន្ធដូន
- ផ្តល់ជូន និងកំហែងប្រព័ន្ធកុំព្យូទ័រ

- តាមដាស និងអភិវឌ្ឍប្រព័ន្ធឌុកទិន្នន័យជាប្រចាំ
- ធ្វើទីនាក់ទំនួនជាមួយផ្តើកនឹងនាយកដៃផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីប្រមូលទិន្នន័យ និងបញ្ហាលទិន្នន័យ
- គ្រប់គ្រងគេហទំនាក់ ដើម្បីប្រើប្រាស់ព័ត៌មានប្រចាំថ្ងៃ និងការយករាយណ៍
- ទទួលអនុវត្តការកិច្ចផ្សេងៗទៀត ដែលប្រចាននឹងការជាតិមុខរបរ និងការងារប្រតល់ជូន ។

### ចារ្យា ១២.~

ផ្តើកប្រមូល និងផ្សេងៗជ្រាយព័ត៌មាន មានការកិច្ចចម្លោះ ដូចតទៅ :

- ធ្វើការផ្សេងៗជ្រាយ និងផ្តល់សេវាទ័រព័ត៌មានទីផ្សារការងារដែលសិស្ស និស្សិត កម្មករ និយោជិត និង សាធារណជន ពិសេសអ្នកកំពុងស្សែនរកការងារធ្វើ
- រួចរាល់ឱ្យមានសិតិសហគ្រាល់ ត្រីស្សាន ក្រុមហ៊ុនតាមប្រពេទមុខរបរ ចំណាត់ថ្នាក់ក្រុមហ៊ុន និងចំណាត់ថ្នាក់មុខរបរ
- រួចរាល់ឱ្យមានការកិច្ចចម្លោះប្រព័ន្ធទ័រព័ត៌មានទីផ្សារការងារ
- រួចរាល់ឱ្យមានអភិវឌ្ឍប្រព័ន្ធទ័រព័ត៌មានទីផ្សារការងារ
- ធ្វើទីនាក់ទំនួនគ្រប់ផ្តើក អប្បបាត ស្ថាប័ន ដែលពាក់ព័ន្ធ ដើម្បីក្រោមការងារជាមួយគ្រប់ប្រព័ន្ធមួយ
- និពន្ធដលិត និងចំណេះច្រើនកសារ ផ្សេងៗជ្រាយព័ត៌មានដោយសហការជាមួយគ្រប់ប្រព័ន្ធមួយ
- រួចរាល់ឱ្យមានសេវាប្រពេទមុខរបរ ឱ្យមានសេវាប្រពេទមុខរបរ ដែលទាក់ទងនិងសកម្មភាពការងារប្រពេទមុខរបរ និងការងារប្រតល់ជូន ។

### ចារ្យា ១៣.~

មត្តិ ដែលបារិច្ឆេទការងារក្នុង ខ.គ.ខ.ស. ជាមត្តិក្នុងក្រុមហ៊ុនមុខងារសាធារណៈ ឬ បុគ្គលិកជាប់ កិច្ចសន្យា ។

មត្តិការងារ និងបុគ្គលិកទាំងនេះ ត្រូវចុះកិច្ចសន្យាការងារជាមួយប្រចាំ ខ.គ.ខ.ស. តាមរយៈអ្នក គ្រប់គ្រងមត្តិថ្នាក់ ។

### ចារ្យា ១៤.~

មត្តិការងារ និងបុគ្គលិកជាប់កិច្ចសន្យា ដែលបារិច្ឆេទការងារនេះ ខ.គ.ខ.ស. ត្រូវទទួលបានប្រកែតុល្យលើក ទិន្នន័យ ដែលបានមកពីការបែងចែកប្រព័ន្ធប្រចាំថ្ងៃ និងប្រចាំខែផ្សេងៗទៀត ហើយមធ្វើប្រាក់ប្រើប្រាស់ប្រចាំថ្ងៃ និងប្រចាំខែ ។

## ចំណេះទី ៤

### ប្រព័ន្ធវត្ថុអនុវត្ត

#### ចារ្យការ ១៤..

ប្រភពទិន្នន័យ និងចំណេះដួលជាបារបស់ ខ.ជ.ច.ស. បានមកពី :

- ចិត្តការងារ ដែលជាការបស់ខ្លួនដែលការបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិធានីវា:
- ប្រាក់ ដែលបានមកពីការរំបែងចែកក្រុមសេវា
- ហិរញ្ញវប្បធម៌របស់ដែក្នូអភិវឌ្ឍន៍ និង
- ប្រភពធ្វើឱ្យមេរោគ ។

#### ចារ្យការ ១៥..

ការកំណត់ថ្ងៃសេវា និងការរំបែងចែកក្រុមសេវា ត្រូវធ្វើឡើងដោយប្រកាសរូមរបស់រដ្ឋមន្ត្រីទូលបន្ទក និងការគណៈរដ្ឋមន្ត្រី ដើម្បីក្រសួងឈោះដែក្នូអភិវឌ្ឍន៍ និងហិរញ្ញវត្ថុ និងគណៈកម្មាធិការជាតិបណ្តុះបណ្តាល ។

#### ចារ្យការ ១៦..

ក្រសួងឈោះដែក្នូវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិធានីវា: និងដែក្នូអភិវឌ្ឍន៍ពាក់ព័ន្ធ ត្រូវ ជាការនូវជីវិកា ដែលត្រូវផ្តល់ឱ្យឯកសារប្រតិបត្តិការពិនេយនាទាន់ពេលវេលា ។

អគ្គលេខាចិករដ្ឋបាន នៃក្រុមប្រឹក្សាកំណែនម្រោងរដ្ឋបាល ដែលជាលេខាចិករដ្ឋបានឱ្យឯកសារគណៈរដ្ឋមន្ត្រី មាន ត្រូវទិន្នន័យប្រចាំឆ្នាំ ដើម្បី និងតាមជាន់ការអនុវត្តន៍របស់ឯកសារការងារ ។

## ចំណេះទី ៥

### អនុសាខាមុន្ទោះ

#### ចារ្យការ ១៧..

បន្ទាប់ពីការចំណេះដួលជាបារបស់ខ.ជ.ច.ស. និងអនុក្រុមប្រឹក្សាកំណែនម្រោងរដ្ឋបាល ត្រូវចាត់ទុកជាន់ការរណី ។

ចាយក្រោម ១៩៦០

នូមស្រីទួលបន្ទុកទីស្តីការណ៍រដ្ឋមន្ត្រី នូមស្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិ បណ្តុះបណ្តាល រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិធានីនៃ នូមស្រី នូមលេខាទិការ ត្រួតព្រម នូម នាប់នាក់ព័ត៌មានកិច្ចអនុវត្តអនុក្រើក្រុមប្រជុំការពាណិជ្ជកម្ម និងបណ្តុះបណ្តាល ពន្លឹះ។

រាជក្រឹត្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០០៥



សង្គមទី ៤ ថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ២០០៥

ជាយកសមាគ្លើងប្រាប់នៃ

ធម្មទួលបន្ទុកទីភោជន៍ និងការងារនៃនូមស្រីនិងការងាររាជក្រឹត្តក្រសួងសេដ្ឋកិច្ច

ឯម្មមេត្តាច្បះបន្ទាល់ខាង

ឱបនាយកដ្ឋមន្ត្រី នូមស្រីទួលបន្ទុកទីស្តីការណ៍រដ្ឋមន្ត្រី

និងជាប្រធានាផ្សេងប្រើប្រាស់ក្នុងក្រសួងសេដ្ឋកិច្ច

លោក អាមេ

កំណត់អនុញ្ញាត៖

- ត្រួតព្រមបរមាការកំណែ
- អនុលេខាទិការប្រាក់ប្រើប្រាស់ការ
- អនុលេខាទិការអ្នករីករាយ
- អនុលេខាទិការការណ៍អ្នករីករាយ
- ចូរការលំយេងមូលដ្ឋាយកន្លែមស្រី
- ទូរការលំយេងអបនាយកន្លែមស្រី
- ចូរមាន ១៩
- រាជកិច្ច ✓
- នាក់សារ -កាលបូរិច្ឆេទ